

កត្តាហានិភ័យខ្ពស់

ប្រតិបត្តិការចំនួន3 ការផ្ទុកទំងន់ រឹងការផ្ទុក/លើកទំងន់

3 ធ្វើការពេលឈរក្បែរ កន្លែងលើកផ្ទុក ឬ ការឡើងលើទំងន់

22.2%

1

ទំងន់នៃទំងន់ ត្រូវបានផ្ទៀង ទៅម្ខាង

36.8%

2

ការចងព្យួរទំងន់ឬការ ផ្ទុកលើសទំងន់

26.5%

1 កត្តាហានិភ័យ

ទំងន់នៃទំងន់ត្រូវបានផ្ទៀងទៅម្ខាង

ការប្រុងប្រយ័ត្នជាមុន

- រក្សាគុណភាពទំងន់ដើម្បីការពារ ហើយផ្ទុកវាទៅកម្ពស់សមរម្យ
- ប្រើប៉ាឡែតជាដើម នៅពេលផ្ទុកទំងន់ ហើយចងក្រងបន្ទាប់នីមួយៗអោយមានសុវត្ថិភាព

2 កត្តាហានិភ័យ

ការចងព្យួរទំងន់ឬការផ្ទុកលើសទំងន់

ការប្រុងប្រយ័ត្នជាមុន

- ប្រើឧបករណ៍ព្យួរ និងវិធីព្យួរសមរម្យសម្រាប់ទំងន់
- កំណត់កម្ពស់ទំងន់សមរម្យ និងធានាវាឱ្យរឹងមាំ ដើម្បីកុំឱ្យវាធ្លាក់ពីលើបាន

3 កត្តាហានិភ័យ

ធ្វើការលើកទំងន់ទៅលើនៃផលិតផលផ្ទុកឬផ្ទុកដឹកទំងន់

ការប្រុងប្រយ័ត្នជាមុន

- ពាក់ឧបករណ៍ការពារដូចជាមួកសុវត្ថិភាពពេលធ្វើការ
- ដំឡើងរចនាសម្ព័ន្ធ (ជណ្តើរ ជណ្តើររំលង) សម្រាប់ឡើងលើ និងបិទកុងតឺន័រ